

แผนงบประมาณ/ผลผลิต/กิจกรรม		หน่วยนับ	ผลการดำเนินงาน ปี ๒๕๖๐									
ด.ค.	พ.ย.	ธ.ค.	ม.ค.	ก.พ.	มี.ค.	เม.ย.	พ.ค.	มิ.ย.	ก.ค.	ส.ค.	ก.ย.	รวม
จำนวนผู้มารับบริการตอบแบบสำรวจ		คน	๒๐	๒๐	๒๐	๒๐	๒๐	๒๐				
ส่วนที่ ๑ ความพึงพอใจต่อการให้บริการในด้านต่างๆ												
๑. ด้านกระบวนการ/ขั้นตอนการให้บริการ												
	ร้อยละ	๙๔.๓๑	๙๐.๐๐	๙๐.๓๐	๙๕.๐๐	๙๐.๕๗	๙๐.๐๐	๙๔.๘๖	๙๐.๐๐	๙๕.๘๖		
	อยู่ในระดับ	๕	๕	๕	๕	๕	๕	๕	๕	๕		
๒. ด้านเจ้าหน้าที่หรือบุคลากรที่ให้บริการ												
	ร้อยละ	๙๔.๖๐	๙๔.๘๐	๙๖.๔๐	๙๖.๕๐	๙๓.๘๐	๙๖.๖๐	๙๑.๘๐	๙๕.๐๐	๙๖.๐๐		
	อยู่ในระดับ	๕	๕	๕	๕	๕	๕	๕	๕	๕		
๓. ด้านสิ่งอำนวยความสะดวก												
	ร้อยละ	๙๐.๐๓	๘๘.๗๕	๙๐.๐๐	๙๐.๐๐	๙๑.๘๗	๙๔.๘๗	๘๙.๐๐	๙๑.๐๐	๙๕.๗๕		
	อยู่ในระดับ	๕	๕	๕	๕	๕	๕	๕	๕	๕		
๔. ด้านความพึงพอใจต่อผลของการให้บริการ												
	ร้อยละ	๙๓.๐๐	๙๓.๓๓	๙๒.๐๐	๙๕.๐๐	๙๒.๓๓	๙๓.๓๓	๙๑.๓๓	๙๒.๕๐	๙๔.๓๓		
	อยู่ในระดับ	๕	๕	๕	๕	๕	๕	๕	๕	๕		
ผู้รับบริการมีความพึงพอใจทั้ง ๔ ด้าน												
	คิดเป็นร้อยละ	๙๓.๑๐	๙๒.๐๐	๙๑.๗๐	๙๓.๕๒	๙๑.๘๔	๙๓.๖๑	๙๒.๑๓	๙๕.๖๑	๙๕.๖๑		

ส่วนที่ ๒ ความเชื่อมโยงเกี่ยวกับคุณภาพการ

๑. ด้านหลักนิติธรรม

ร้อยละ

อยู่ในระดับ

๒. ด้านหลักคุณธรรม

ร้อยละ

อยู่ในระดับ

๓. ด้านหลักความโปร่งใส

ร้อยละ

อยู่ในระดับ

๔. ด้านหลักความมีส่วนร่วม

ร้อยละ

อยู่ในระดับ

๕. ด้านหลักความรับผิดชอบ

ร้อยละ

อยู่ในระดับ

๖. ด้านหลักความคุ้มค่า

ร้อยละ

อยู่ในระดับ

ผู้มาใช้บริการมีความพึงพอใจในความเชื่อมโยงเกี่ยวกับคุณภาพการให้บริการทั้ง ๖ ด้าน

คิดเป็นร้อยละ

๔. การประกอบอาชีพ

ข้าราชการ

พนักงานรัฐวิสาหกิจ

พนักงานบริษัท

เกษตรกรกรม/ปศุสัตว์/ประมง

อื่นๆโปรดระบุ

จุดเด่นของการให้บริการ

๑. ให้คำปรึกษามาก

๒. เจ้าหน้าที่ให้บริการรวดเร็วและยิ้มแย้มแจ่มใส

๓. ขั้นตอนการให้บริการรวดเร็ว ทันใจ